

سُورَةُ الشَّرْحِ

ஸ்தீகை: ௧௩

காஸு-ஸாஹ்யா

௧௩

காஸு-ஹிஷ்ஸீகை: ௧௩

(الإنشراح)

سُورَةُ الشَّرْحِ
ស៊ីរ៉េ:ត្ដី ៩៤ អាស៊ុ-ស្វារហ្គី

ឬ
ស៊ីរ៉េ:ត្ដី អាល់-អ៊ីនស៊ីរ៉េ:ហ្គី (سورة الإنشراح)

"អាស៊ុ-ស្វារហ្គី" ប្រែថា "ការបើក" មាន ៨ អាយ៉ាត់ ។
"អាល់-អ៊ីនស៊ីរ៉េ:ហ្គី" ប្រែថា "ការស្រាកចិត្ត"

ស៊ីរ៉េ:ត្ដីទី ១២ យោលតាមលេខរៀងដែលអល់ឡោះហ្គីដាក់ចុះមក ។ អល់ឡោះហ្គីបានដាក់
ស៊ីរ៉េ:ត្ដីនេះចុះមកនៅឯម៉ាកកាស្ដ ។

ប្រសិទ្ធិភាព

1. ابن بابويه: بإسناده، عَنْ مُعَاوِيَةَ بْنِ عَمَّارٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «مَنْ أَكْثَرَ قِرَاءَةً (وَالشَّمْسِ) وَ (وَاللَّيْلِ إِذَا يَغْشَى) وَ (وَالضُّحَى) وَ (أَمْ لَمْ نَشْرَحْ) فِي يَوْمٍ أَوْ لَيْلَةٍ، لَمْ يَبْقَ شَيْءٌ بِحَضْرَتِهِ إِلَّا شَهِدَ لَهُ يَوْمَ الْقِيَامَةِ، حَتَّى شَعْرُهُ وَ بَشْرُهُ وَ لَحْمُهُ وَ دَمُهُ وَ عُرْوَتُهُ وَ عَصَبُهُ وَ عِظَامُهُ، وَ جَمِيعُ مَا أَقَلَّتِ الْأَرْضُ مِنْهُ، وَ يَقُولُ الرَّبُّ تَبَارَكَ وَ تَعَالَى: قَبِلْتُ شَهَادَتَكُمْ لِعِبَادِي وَ أَحْرَزْتُهَا لَهُ، انْطَلِفُوا بِهِ إِلَى جَنَابِي حَتَّى يَتَخَيَّرَ مِنْهَا حَيْثُ مَا أَحَبَّ، فَأَعْطُوهُ إِيَّاهَا مِنْ غَيْرِ مَنْ، وَ لَكِنْ رَحْمَةً مِنِّي وَ فَضْلًا عَلَيْهِ وَ هَنِيئًا لِعِبَادِي».

១. អ៊ីបនូ បាបាវ៉េហ្គីបានថ្លែង យោលតាមបណ្តាញព័ត៌មានលោក តមកពីមូហ្គារីយ៉ាស្ដ ប៊ិន អុម៉ារដែល
បានថ្លែងថាអាហ្វិ អាប់ខុលឡោះហ្គី^{صلوات الله عليه} មានវចនៈថា៖ "អ្នកណាសូត្រជាញឹកញយ [ស៊ីរ៉េ:ត្ដី ៩១]
[អញសូមស្ស៊ីចនឹង]ដួងអាទិត្យ [ស៊ីរ៉េ:ត្ដី ៩២] [អញសូមស្ស៊ីចនឹង]រាត្រីកាល ពេលរាត្របដណ្តប់
[ស៊ីរ៉េ:ត្ដី ៩៣] [អញសូមស្ស៊ីចនឹង]ពេលព្រឹក [ស៊ីរ៉េ:ត្ដី ៩៤] តើយើងមិនបានពង្រីក ថ្ងៃឬយប់
សព្វសារពើដែលនៅជុំវិញខ្លួនអ្នកនោះនឹងធ្វើសាក្សីឲ្យអ្នកនោះក្នុងថ្ងៃជំនុំជម្រះ ព្រមទាំង សក់ ស្បែក
សាច់ ឈាម សរសៃ ឆ្អឹងរបស់អ្នកនោះនិងដីដែលជាប់ខ្លួនអ្នកនោះ ។ អល់ឡោះហ្គី^{تعالى}នឹងមានព្រះ
បន្ទូលថា៖ "អញ^{عز وجل}ព្រមទទួលសាក្សីទាំងអស់ដែលពួកអ្នកបានធ្វើឲ្យបាវអញ^{عز وجل} ហើយអញ^{عز وجل} ឲ្យរង្វាន់
គេ ។ ចូរពួកអ្នកទៅឋានសួគ៌របស់អញ^{عز وجل}ជាមួយគេ ។ គេអាចសូមអ្វីបានស្រេចតែចិត្ត អញ^{عز وجل} នឹងឲ្យគេ
មិនឲ្យអ្នកណាទេ ។ តែព្រះមេត្តាធម៌ជារបស់អញ^{عز وجل} ព្រះឧបការគុណបានលើគេ ។ សូមអបអរសាទរ
បាវអញ^{عز وجل} ។" (ثواب الأعمال: 123)

2. وَ مِنْ (خَوَاصِّ الْقُرْآنِ): قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «مَنْ قَرَأَهَا أَعْطَاهُ اللَّهُ الْيَقِينَ وَ الْعَافِيَةَ، وَ مَنْ قَرَأَهَا عَلَى أَلْمٍ فِي الصَّدْرِ، وَ كَتَبَهَا لَهُ، شَفَّاهُ اللَّهُ».

២. សាត្រាខ័រ៉ាស្ដ អាល់-គ្លុរអានបានថ្លែងថាព្រះសាស្តា^{صلوات الله عليه} មានព្រះវចនៈថា៖ "អ្នកណាសូត្រស៊ីរ៉េ:ត្ដី

១០/២ ហ្គីស្រី ៦០

صفحة ٦٠ الجزء ٣٠

នេះ អស់ឡោះហ្គីនីងធ្វើឲ្យអ្នកនោះជឿជាក់ហើយមានសុខភាពល្អ ។ សូត្រសូរ៉ាតៈត្នីនេះលើទ្រូងមាន
ជម្ងឺ សរសេរសូរ៉ាតៈត្នីនេះលើទ្រូងនោះ វានឹងជាសះស្បើយអាស្រ័យអស់ឡោះហ្គីនីង ។"

(تفسير البرهان) ហ្គាឌ៊ីស្ត្រី 11715

3. وَ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) : «مَنْ كَتَبَهَا فِي إِثْنَاءِ وَ شَرِيهَا، وَ كَانَ حَصِرَ الْبَوْلِ، شَفَّاهُ اللَّهُ وَ سَهَّلَ اللَّهُ إِخْرَاجَهُ».

៣. រឺសូលុលឡោះហ្គីនីងធ្វើឲ្យអ្នកនោះជឿជាក់ហើយមានសុខភាពល្អ ។ សូត្រសូរ៉ាតៈត្នីនេះលើទ្រូងមាន
ជម្ងឺ សរសេរសូរ៉ាតៈត្នីនេះលើទ្រូងនោះ វានឹងជាសះស្បើយអាស្រ័យអស់ឡោះហ្គីនីងធ្វើឲ្យអ្នកនោះជឿជាក់ហើយមានសុខភាពល្អ ។"

(تفسير البرهان) ហ្គាឌ៊ីស្ត្រី 11716

4. وَ قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ) : «مَنْ قَرَأَهَا عَلَى الصَّدْرِ تَنَفَّعَ مِنْ صَرِّهِ، وَ عَلَى الْفُرَادِ تُسَكِّنُهُ بِإِذْنِ اللَّهِ، وَ مَاؤُهَا يَنْفَعُ لِمَنْ بِهِ الْبَرْدُ بِإِذْنِ اللَّهِ تَعَالَى».

៤. អាស៊ុន-ស្វីឌ្រីត្នី មានវចនៈថា៖ "អ្នកណាសូត្រសូរ៉ាតៈត្នីនេះលើទ្រូង វាផ្តល់អត្ថប្រយោជន៍ដល់អ្នក
នោះ បេះដូងអ្នកនោះនឹងស្ងប់អាស្រ័យការអនុញ្ញាតរបស់អស់ឡោះហ្គីនីង ។ ទឹកសូរ៉ាតៈត្នីនេះមានអត្ថ
ប្រយោជន៍សម្រាប់បុគ្គលណាដែលមានរោគរាជា អាស្រ័យការអនុញ្ញាតរបស់អស់ឡោះហ្គីនីង ។"

(تفسير البرهان) ហ្គាឌ៊ីស្ត្រី 11717



بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអស់ឡោះហ្គី ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

أَلَمْ نَشْرَحْ لَكَ صَدْرَكَ ①

១. តើយើងមិនបានពង្រីកទ្រូងអ្នកឲ្យអ្នកទេ ?

មើលសូរ៉ាតៈត្នី ១០៦ អាយ៉ាស៊ុ ៤ ។

وَوَضَعْنَا عَنكَ وَزْرَكَ ②

២. យើងបានដោះអ្នកឲ្យរួចពីបន្ទុកធ្ងន់

الَّذِي أَنْقَضَ ظَهْرَكَ ③

៣. ដែលសង្កត់លើខ្នងអ្នកយ៉ាងធ្ងន់ ។

អធិប្បាយអាស័យស្ថ ១-៣

1. مُحَمَّدُ بْنُ الْحُسَيْنِ الصَّفَّارِ: عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنِ ابْنِ أَبِي عُمَيْرٍ، عَنْ جَمِيلٍ، وَ الْحُسَيْنِ بْنِ رَاشِدٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ تَبَارَكَ وَ تَعَالَى: "أَمْ نَشْرَحُ لَكَ صَدْرَكَ"، قَالَ: فَقَالَ: «بِوَلَايَةِ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)».

១. មូហាំម៉ាដ្ឋ ប៊ិន អាស័យ-ហ្គាសាន់ អាស័យ-ស្ថាប័នប្រារព្ធសេចក្តីរាយការណ៍តពីអាស័យម៉ាដ្ឋ ប៊ិន មូហាំម៉ាដ្ឋដែលបានពីអ៊ីបនូ អាច្នី អ៊ីមែរដែលបានពីយ៉ាមីលដែលបានពីអាស័យ-ហ្គាសាន់ ប៊ិន រ៉ាស្ត្រីដ្ឋដែលបានថា ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះដ៏មានសិរីសួស្តី ព្រះដ៏មហាឧត្តុង្គឧត្តម [៩៤:១] តើយើងមិនបានពង្រីកទ្រូងអ្នកទេ? អាច្នី អុប្បុលឡោះហ្គ័រ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ដោយវិទ្យាយ៉ាស្តរបស់អាមីរុល-មុអ៊ីមីនីន ^{صلوات الله عليه والسلام} 1" (3 /92) (بصائر الدرجات: 3 /92)

2. مُحَمَّدُ بْنُ الْعَبَّاسِ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ هَمَّامٍ، عَنْ عَبْدِ اللَّهِ بْنِ جَعْفَرٍ، عَنِ الْحُسَيْنِ بْنِ مُوسَى، عَنْ عَلِيِّ بْنِ حَسَّانَ، عَنْ عَبْدِ الرَّحْمَنِ، عَنْ أَبِي عَبْدِ اللَّهِ جَعْفَرِ بْنِ مُحَمَّدٍ (عَلَيْهِ السَّلَامُ): قَالَ: «قَالَ [اللَّهُ] سُبْحَانَهُ وَ تَعَالَى: "أَمْ نَشْرَحُ لَكَ صَدْرَكَ" بَعَلِّي "وَوْضَعْنَا عَنْكَ وَرْكَ * الَّذِي أَنْقَضَ ظَهْرَكَ ... فَإِذَا فَرَعْتَ" مِنْ نُبُوتِكَ "فَانْصَبْ" عَلِيًّا [وَصِيًّا] "وَأِلَى رَبِّكَ فَارْغَبْ" فِي ذَلِكَ».

២. មូហាំម៉ាដ្ឋ ប៊ិន អាស័យ-អុប្បុលឡោះហ្គ័រ បានពីមូហាំម៉ាដ្ឋ ប៊ិន ហ្គាម៉ាដែលបានមកពីអុប្បុលឡោះហ្គ័រ ប៊ិន យ៉ាក្ត័ហ្គារដែលបានមកពីអាស័យ-ហ្គាសាន់ ប៊ិន មូសាដែលបានមកពីអុលី ប៊ិន ហ្គាសាន់ដែលបានមកពីអុប្បុលឡោះហ្គ័រម៉ានដែលបានថា អាច្នី អុប្បុលឡោះហ្គ័រ យ៉ាក្ត័ហ្គារ ប៊ិន មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} បានសម្តែងធម៌ថា៖ "អល់ឡោះហ្គ័រ ^{صلوات الله عليه والسلام} ព្រះដ៏មហាវង្ស ព្រះដ៏មហាឧត្តុង្គឧត្តម មានព្រះបន្ទូលថា [៩៤:១] តើយើងមិនបានពង្រីកទ្រូងអ្នកទេ ដោយអុលី ^{صلوات الله عليه والسلام} 1 [៩៤:២] យើងបានដោះអ្នកឲ្យរួចពីបន្ទុកធ្ងន់ [៩៤:៣] ដែលសង្កត់លើខ្នងអ្នកយ៉ាងធ្ងន់... [៩៤:៧] ពេលណាអ្នកទំនេរហើយ ពីតំណែងសាស្តារបស់អ្នក ^{صلوات الله عليه والسلام} ពេលនោះចូរអ្នកតែងតាំង អុលី ^{صلوات الله عليه والسلام} 1 [៩៤:៨] ហើយចូរអ្នកផ្ដោតសេចក្តីសង្ឃឹមទៅលើព្រះម្ចាស់អ្នក ពាក់ព័ន្ធនឹងរឿងនោះ 1" (1 /811: 2)

3. وَ عَنْهُ: عَنْ مُحَمَّدِ بْنِ هَمَّامٍ، بِإِسْنَادِهِ، عَنْ إِبْرَاهِيمَ بْنِ هَاشِمٍ، عَنِ ابْنِ أَبِي عُمَيْرٍ، عَنِ الْمُهَلَّبِيِّ، عَنْ سَلْمَانَ، قَالَ: قُلْتُ لِأَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): قَوْلُهُ تَعَالَى: "أَمْ نَشْرَحُ لَكَ صَدْرَكَ"؟ قَالَ: «بَعَلِّي، فَاجْعَلْهُ وَصِيًّا». قُلْتُ: وَ قَوْلُهُ: "فَإِذَا فَرَعْتَ فَانْصَبْ"؟ قَالَ: «إِنَّ اللَّهَ عَزَّ وَ جَلَّ أَمَرَهُ بِالصَّلَاةِ وَ الزَّكَاةِ وَ الصَّوْمِ وَ الْحَجِّ، ثُمَّ أَمَرَهُ إِذَا فَعَلَ ذَلِكَ أَنْ يَنْصَبَ عَلِيًّا وَصِيَّهُ».

៣. ទទួលបានពីលោកដែរដែលទទួលបានពីមូហាំម៉ាដ្ឋ ប៊ិន ហ្គាម៉ា យោលតាមបណ្តាញព័ត៌មានលោកដែលបានពីអ៊ីបរហ្គ័រ ប៊ិន ហ្គាស្ត្រីដែលទទួលបានពីអ៊ីបនូ អាច្នី អ៊ីមែរដែលទទួលបានពីអាស័យ-ម៉ាហ្គាល់ប៊ីដែលទទួលបានពីសាល់ម៉ានដែលបានថា ខ្ញុំបានសួរអាច្នី អុប្បុលឡោះហ្គ័រ ^{صلوات الله عليه والسلام} ថា៖ "(មានន័យថាអ្វីទៅ) ព្រះបន្ទូលរបស់ព្រះដ៏មហាឧត្តុង្គឧត្តមហួសវិស័យ [៩៤:១] តើយើងមិនបានពង្រីកទ្រូងអ្នកទេ" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ដោយអុលី ^{صلوات الله عليه والسلام} ឲ្យព្រះអង្គ ^{صلوات الله عليه والسلام} ទៅជាព្រះឧត្តរាជិការី ^{صلوات الله عليه والسلام} 1" ខ្ញុំបានថា៖ "(មានន័យថាអ្វីទៅ) ព្រះបន្ទូលរបស់អល់ឡោះហ្គ័រ ^{صلوات الله عليه والسلام} [៩៤:៧] ពេលណាអ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អល់ឡោះហ្គ័រ ^{صلوات الله عليه والسلام} ព្រះដ៏មានព្រះមហិទ្ធិបូទ្ធិ ព្រះដ៏មហាវង្ស បានបញ្ជាឲ្យរិស្សលុលឡោះហ្គ័រ ^{صلوات الله عليه والسلام} ធ្វើនមស្ការ បរិច្ចាគស្វាភាព កាន់សីលត្រណាមអាហារ និង

បំពេញពីធីហ្គាច្ច ។ បន្ទាប់មក អល់ឡោះហ្គី បានដាក់ព្រះបញ្ជាមកលើរស្វីលុលឡោះហ្គី ថា ពេល
ណាព្រះអង្គ បានបំពេញកាតព្វកិច្ចទាំងនេះរួចស្រេចហើយ ឲ្យព្រះអង្គ តែងតាំងអុលី ជាអ្នក
ស្នងព្រះអង្គ ។" (3/812 :2) (تأويل الآيات)

4. وَ عَنْهُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ الْقَاسِمِ، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ خَالِدٍ، عَنْ مُحَمَّدِ بْنِ عَلِيٍّ، عَنْ أَبِي جَمِيلَةَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ
السَّلَامُ)، قَالَ: «قَوْلُهُ تَعَالَى: "فَإِذَا فَرَغْتَ فَانصَبْ" كَانَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) حَاجِئًا، فَتَزَلَّتْ "فَإِذَا فَرَغْتَ" مِنْ حِجَّتِكَ
"فَإَنْصَبْ" عَلِيًّا لِلنَّاسِ».

៤. ទទួលបានពីលោកដែលទទួលបានពីអាស៊ុនម៉ាដូ ប៊ិន អាស៊ុន-ក្លីស៊ីមដែលទទួលបានពីអាស៊ុនម៉ាដូ ប៊ិន
មូហ្គាម៉ាដូ ប៊ិន ខ្លីលីដូដែលទទួលបានពីមូហ្គាម៉ាដូ ប៊ិន អុលីដែលទទួលបានពីអាច្ចី យ៉ាកូមឡាស្ត្រីដែល
បានថា អាច្ចី អុប៊ុនឡោះហ្គី មានវចនៈថា៖ "ព្រះបន្ទូលរបស់ព្រះដ៏មហាខ្ពង់ខ្ពស់ [៩៤:៧] ពេល
ណាអ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង ។ កាលរស្វីលុលឡោះហ្គី បំពេញពីធីហ្គាច្ច គេបាន
ដាក់ចុះមកថា [៩៤:៧] ពេលណាអ្នកទំនេរហើយ ពីធីហ្គាច្ចរបស់អ្នក ពេលនោះចូរអ្នកតែងតាំង
អុលី ឲ្យប្រជារាស្ត្រ ។" (4/812 :2) (تأويل الآيات)

5. مُحَمَّدُ بْنُ يَعْقُوبَ: عَنْ مُحَمَّدِ بْنِ الْحُسَيْنِ وَ عَيْرِهِ، عَنْ سَهْلِ، عَنْ مُحَمَّدِ بْنِ عَيْسَى، وَ مُحَمَّدِ بْنِ الْحُسَيْنِ، جَمِيعًا، عَنْ مُحَمَّدِ بْنِ سِنَانٍ،
عَنْ إِسْمَاعِيلِ بْنِ جَابِرٍ، وَ عَبْدِ الْكَرِيمِ بْنِ عَمْرٍو، عَنْ عَبْدِ الْحَمِيدِ بْنِ أَبِي الدَّيْلَمِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) - فِي حَدِيثٍ طَوِيلٍ -
قَالَ: «فَقَالَ اللَّهُ جَلَّ ذِكْرُهُ: "فَإِذَا فَرَغْتَ فَانصَبْ * وَ إِلَى رَبِّكَ فَارْجِعْ" يَقُولُ: إِذَا فَرَغْتَ فَانصَبْ عِلْمَكَ وَ أَعْلَنَ وَصِيَّتَكَ، فَأَعْلَمَهُمْ
فَضْلَهُ عَلَانِيَةً، فَقَالَ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): مَنْ كُنْتُ مَوْلَاهُ فَعَلِيٌّ مَوْلَاهُ، اللَّهُمَّ وَالِ مَنْ وَالَاهُ، وَ عَادِ مَنْ عَادَاهُ، ثَلَاثَ مَرَّاتٍ».

៥. មូហ្គាម៉ាដូ ប៊ិន យ៉ាកូមឡាស្ត្រីបានធ្វើសេចក្តីរាយការណ៍ពីមូហ្គាម៉ាដូ ប៊ិន អាស៊ុន-ហ្គាសាន់និងម្នាក់ទៀត
ដែលទទួលបានពីសាស្ត្រីដែលទទួលបានពីមូហ្គាម៉ាដូ ប៊ិន អ៊ីសានិងមូហ្គាម៉ាដូ ប៊ិន អាស៊ុន-ហ្គីសែនី
ដែលទទួលបានពីមូហ្គាម៉ាដូ ប៊ិន ស៊ីណានដែលទទួលបានពីអ៊ីសម៉ាអ៊ីល ប៊ិន យ៉ាកូមនិងអាប់ខុល-
ការីម ប៊ិន អុរ្យដែលទទួលបានពីអុប៊ុនឡោះហ្គី ប៊ិន អាច្ចី អាស៊ុន-ដៃឡាមីដែលបានថា អាច្ចី
អុប៊ុនឡោះហ្គី មានវចនៈនៅក្នុងហ្គាឌ្លីស្ត្រីរឹងមួយថា៖ "អល់ឡោះហ្គី ព្រះដ៏មានព្រះរាជឱង្ការ
ឧត្តុង្គឧត្តម មានព្រះបន្ទូលថា [៩៤:៧] ពេលណាអ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង ។ [៩៤:៧]
ហើយចូរអ្នកផ្តោតសេចក្តីសង្ឃឹមទៅលើព្រះម្ចាស់អ្នក ។ អល់ឡោះហ្គី មានព្រះបន្ទូលថា៖ "ពេលណា
អ្នក រួចរាល់ហើយ ចូរអ្នក តាំងអភិញ្ញាអ្នក ហើយប្រកាសអ្នកស្នង ។ ចូរឲ្យគេដឹងព្រះ
អំពីគុណសម្បត្តិរបស់ឧត្តរាជការនោះដោយចេញមុខ ។" ដូច្នេះ រស្វីលុលឡោះហ្គី មានព្រះវចនៈ
ថា៖ "អ្នកណាដែលមានខ្ញុំ ជាព្រះរាជអគ្គមហាប្រមុខ អុលី ជាព្រះរាជអគ្គមហាប្រមុខរបស់អ្នក
នោះ ។ ឱអល់ឡោះហ្គី ព្រះរបស់អស់ទូលព្រះបង្គំជាខ្ញុំអើយ! សូមព្រះអង្គ ជាមិត្តរបស់អ្នកណា
ដែលចង់មិត្តភាពជាមួយគេ សូមព្រះអង្គ ជាសត្រូវរបស់អ្នកណាដែលជាសត្រូវរបស់គេ
(ព្រះអង្គ ថ្លែងដូចនេះ) បីដង ។" (3/233 :1) (الكافي)

6. ابْنُ شَهْرٍ آشوب: عَنْ الْبَاقِرِ وَ الصَّادِقِ (عَلَيْهِمَا السَّلَامُ)، فِي قَوْلِهِ تَعَالَى: "أَمْ لَمْ نَشْرَحْ لَكَ صَدْرَكَ": «أَمْ لَمْ نُعَلِّمْكَ مَنْ وَصِيَّتِكَ؟
فَعَلَّغْنَاكَ نَاصِرَكَ وَ مَدِيدَ عَدُوِّكَ" الَّذِي أَنْقَضَ ظَهْرَكَ" وَ أَخْرَجَ مِنْهُ سَلَالَةَ الْأَنْبِيَاءِ الَّذِينَ يُهْتَدَى بِهِمْ" وَ رَعْنَا لَكَ دِرَكَ" فَلَا أُذَكِّرُ إِلَّا

ذُكِرْتُ مَعِيَ "فَإِذَا فَرَغْتَ" مِنْ دِينِكَ "فَأَنْصَبْ" عَلَيَا لِلْوَلَايَةِ تَهْتَدِي بِهِ الْفِرْقَةُ».

៦. អ៊ីបនូ ស្វាហ្គី អាស៊ុប បានថ្លែងថា អាស៊ុប-បាត្រីរ ^{صلوات الله عليه والسلام} និង អាស៊ុប-ស្វីខ្លឹក ^{صلوات الله عليه والسلام} មានវចនៈអំពីព្រះបន្ទូលរបស់ព្រះដ៏មហាខ្ពង់ខ្ពស់ [៩៤:១] តើយើងមិនបានពង្រីកទ្រូងអ្នកទេ ថា: "តើយើង ^{عز وجل} មិនបានឲ្យអ្នកដឹងទេថាអ្នកណាជាឧត្តរាធិការ ^{صلوات الله عليه والسلام} របស់អ្នក? ដូច្នេះ យើង ^{عز وجل} នឹងឲ្យគេ ^{صلوات الله عليه والسلام} ទៅជាជំនួយអ្នក ^{صلوات الله عليه وآله وسلم} ទៅជាអ្នកបំបាក់មុខពួកសត្រូវរបស់អ្នក ^{صلوات الله عليه وآله وسلم} ។ [៩៤:៣] ដែលសង្កត់លើខ្នងអ្នកយ៉ាងធ្ងន់ ហើយបង្កើតមកពីខ្នងនោះនូវបណ្តាកូនចៅរបស់ព្រះសាស្តា ^{صلوات الله عليه وآله وسلم} ដែលបានទទួលការដឹកនាំល្អ ។ [៩៤:៤] យើងលើកតម្កើងឲ្យអ្នកនូវពិស្សុតសព្វអ្នក ដូច្នេះអញ ^{عز وجل} មិនចែងអ្វីដោយឥតចែងអំពីអ្នក ^{صلوات الله عليه وآله وسلم} ជាមួយអញ ^{عز وجل} ទេ ។ [៩៤:៧] ពេលណាអ្នកទំនេរហើយ ពីរឿងរបស់អ្នក ^{صلوات الله عليه وآله وسلم} ពេលនោះចូរអ្នកតែងតាំងវិទ្យាយ៉ាស្តរបស់អាស៊ុប ^{صلوات الله عليه والسلام} ឲ្យនិកាយ(ស្វីអ្វាស្ត)ដើម្បីនឹងបានទទួលការដឹកនាំដោយវិទ្យាយ៉ាស្តនេះ ។" (المناقب 3: 23)

7. أَبُو سَيْبٍ: بِإِسْنَادٍ يَرْفَعُهُ إِلَى الْمُقَدَّادِ بْنِ الْأَسْوَدِ الْكِنْدِيِّ (رَضِيَ اللَّهُ عَنْهُ)، قَالَ: كُنَّا مَعَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَهُوَ مُتَعَلِّقٌ بِأَسْتَارِ الْكَعْبَةِ، وَ يَقُولُ: «اللَّهُمَّ اغْضُذْنِي، وَ اشْدُدْ أَرْزِي، وَ اشْرَحْ لِي صَدْرِي، وَ ازْفَعْ ذِكْرِي» فَتَرَلَّ عَلَيْهِ حَبْرَيْلُ (عَلَيْهِ السَّلَامُ)، وَ قَالَ: اِفْرَأْ يَا مُحَمَّدُ " أَمْ نَشْرَحُ لَكَ صَدْرَكَ يَا مُحَمَّدُ * وَ وَضَعْنَا عَنْكَ وَرْكَ * الْأَيْ أَنْقَضَ ظَهْرَكَ * وَ رَفَعْنَا لَكَ ذِكْرَكَ بِعَلِيٍّ صَهْرِكَ ". قَالَ: فَفَرَّهَا النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ). وَ أَنْبَتَهَا ابْنُ مَسْعُودٍ، وَ انْتَقَصَهَا عُثْمَانُ.

៧. អាស៊ុប-បាត្រីរបានធ្វើសេចក្តីវាយការណ៍ យោលតាមបណ្តាញព័ត៌មានមិនដាច់របស់លោកដែលឡើងទៅដល់អាស៊ុប-មិត្តដាដូ ប៊ិន អាស៊ុប-អាស៊ុបដូ អាស៊ុប-គិនឌី ^{صلوات الله عليه والسلام} ដែលបានថ្លែងថា ខ្ញុំ ^{صلوات الله عليه والسلام} បាននៅជុំជាមួយវិស្វលុលឡោះហ្ន៎ ^{صلوات الله عليه وآله وسلم} ព្រះអង្គ ^{صلوات الله عليه وآله وسلم} បានចាប់រាំងននកាក្នុងបាស្តហើយមានព្រះវចនៈថា: "អល់ឡោះហ្ន៎ ^{عز وجل} អើយ! សូមព្រះមេត្តាជួយសម្រាលអម្រែកទូលព្រះបង្គំជាខ្ញុំ ^{صلوات الله عليه وآله وسلم} សូមព្រះមេត្តាជួយពង្រឹងខ្នងទូលព្រះបង្គំជាខ្ញុំ ^{صلوات الله عليه وآله وسلم} សូមព្រះមេត្តាជួយពង្រីកទ្រូងទូលព្រះបង្គំជាខ្ញុំ ^{صلوات الله عليه وآله وسلم} និងសូមព្រះមេត្តាជួយលើកកិត្តិសព្វទូលព្រះបង្គំជាខ្ញុំ ^{صلوات الله عليه وآله وسلم} ផង ។" ឃ្លីបវិស្វលុល ^{صلوات الله عليه وآله وسلم} បានចុះមកជួបព្រះអង្គ ^{صلوات الله عليه وآله وسلم} ហើយបានទូលថា: "មូហ្ន៎ម៉ាដូ ^{صلوات الله عليه وآله وسلم} អើយ ចូរព្រះអង្គ ^{صلوات الله عليه وآله وسلم} សូត្រថា [៩៤:១] តើយើងមិនបានពង្រីកទ្រូងអ្នកទេ **ឱ មូហ្ន៎ម៉ាដូ!** [៩៤:២] យើងបានដោះអ្នកឲ្យចេញពីបន្ទុកធ្ងន់ [៩៤:៣] ដែលសង្កត់លើខ្នងអ្នកយ៉ាង ធ្ងន់ ។ [៩៤:៤] យើងលើកតម្កើងឲ្យអ្នកនូវពិស្សុតសព្វអ្នក **តាមរយៈអាស៊ុប កូនប្រសាអ្នក** ។ អ៊ីម៉ា ^{صلوات الله عليه والسلام} មានវចនៈថា: "វិស្វលុលឡោះហ្ន៎ ^{صلوات الله عليه وآله وسلم} បានសូត្រយ៉ាស្តនេះ អ៊ីបនូ ម៉ាស៊ុបបានបញ្ជាក់ បន្ថែមថាដូច្នេះមែន តែអ៊ីស្តម៉ានបានជម្រុះចោល ។" (الفضائل لابن شاذان: 151، البحار 36: 116/63)

وَرَفَعْنَا لَكَ ذِكْرَكَ ﴿٧﴾

៤. យើងលើកតម្កើងឲ្យអ្នកនូវពិស្សុតសព្វអ្នក ?

អធិប្បាយយ៉ាស្ត ៤

1. في كتاب الاحتجاج للطبرسي روى عن موسى بن جعفر عن أبيه عن آبائه عن الحسين بن علي عليهم السلام قال: ان يهوديا من يهود الشام وأخبارهم قال لعلي عليه السلام: هذا ادريس عليه السلام أعطاه الله عزوجل مكانا عليا؟ قال له علي عليه السلام:

អសទ្ធានិងពួកបកស្រាយ ដោយអាលី صلوات الله عليه والسلام ប៊ិន អាហ្វិ ត្រីលីប عليه السلام ។ [៩៤:៤] យើងលើកតម្កើងឲ្យអ្នក ដោយរឿងនេះ នូវពិស្សតសព្វអ្នក ? ពោលគឺ មូហាំម៉ាដ្ឋ صلوات الله عليه وآله وسلم អីយ ! យើង عجل លើកតម្កើងឋាន:អ្នក صلوات الله عليه وآله وسلم ជាប់ ជាមួយពិស្សតសព្វអ្នក صلوات الله عليه وآله وسلم "1" (المناقب 3: 23)

3. في مجمع البيان: وفي الحديث عن أبي سعيد الخدري عن النبي صلى الله عليه وآله في هذه الآية قال: قال لي جبرئيل: قال الله عز وجل: اذا ذكرت ذكرت معي فان مع العسر يسرا ان مع العسر يسرا

៣. សាត្រា ម៉ាច្ចុម៉ាក្កុ អាស់-បាយ៉ាន បានឲ្យដឹងថា ហ្វាខ្លីស្ទីមួយដែលទទួលបានមកពី អាហ្វិ សាអ៊ីដ្ឋ អាស់-យុដ្ឋរី ទទួលបានមកពីព្រះសាស្តា صلوات الله عليه وآله وسلم ពាក់ព័ន្ធនឹងអាយ៉ាស្កុនេះ បានឲ្យដឹងថា យ៉ឹបអ៊ីល عليه السلام មានវចន:ជាមួយព្រះសាស្តា صلوات الله عليه وآله وسلم ថា: "អល់ឡោះហ្វី عجل មានព្រះបន្ទូលថា: "ពេលណាក៏ដោយដែលគេ ថ្លែងពិស្សតសព្វអ្នក صلوات الله عليه وآله وسلم ពេលនោះគេនឹងថ្លែងពិស្សតសព្វអ្នក صلوات الله عليه وآله وسلم ជាប់ជាមួយអញ عجل "1" (تفسير نور الثقلين) រក្ខ ៩៤ ហ្វាខ្លីស្ទី ៩)

4. روى عن عطاء عن ابن عباس قال: يقول الله تعالى: خلقت عسرا واحدا وخلقت يسرين، فلن يغلب عسر يسرين.

៤. នៅក្នុងសេចក្តីរាយការណ៍របស់អ្នកអ៊ី ទទួលបានមកពីអ៊ីបន្ទូ អាប់បាស់ ដែលបានថា អល់ឡោះហ្វី عجل ព្រះជ័មហាខ្ពង់ខ្ពស់ហួសវិស័យ មានព្រះបន្ទូលថា: "អញ عجل បានបង្កើតសេចក្តីលំបាកមួយ ហើយ អញ عجل បានបង្កើតសេចក្តីងាយស្រួលពីរ ។ ដូច្នេះ សេចក្តីលំបាកនឹងមិនឈ្នះសេចក្តីងាយស្រួលជាដាច់ ខាត "1" (مجمع البيان)

فَإِنَّ مَعَ الْعُسْرِ يُسْرًا ﴿٥﴾

៥. ពិតណាស់ សេចក្តីលំបាកនៅជាមួយសេចក្តីស្រណុក ។

إِنَّ مَعَ الْعُسْرِ يُسْرًا ﴿٦﴾

៦. មែន សេចក្តីលំបាកនៅជាមួយសេចក្តីស្រណុក ។

អធិប្បាយអាយ៉ាស្កុ ៥-៦

1. في من لا يحضره الفقيه باسناده إلى النبي صلى الله عليه وآله قال: واعلم ان مع العسر يسرا وان مع الصبر النصر وان الفرج مع الكرب وان مع العسر يسرا ان مع العسر يسرا.

១. នៅក្នុងសាត្រា ម៉ាន ឡា យ៉ាស្កុដ្ឋរ៉ាហ្វី អាស់-ហ្វាគ្លី:ត្រី ដែលយោងតាមបណ្តាញព័ត៌មានឡើងទៅ ដល់វិស្វលុលឡោះហ្វី صلوات الله عليه وآله وسلم គេបានឲ្យដឹងថា វិស្វលុលឡោះហ្វី صلوات الله عليه وآله وسلم មានព្រះវចន:ថា: "ចូរជ្រាបថា សេចក្តីលំបាកនៅជាមួយសេចក្តីស្រណុក អំណត់អត់ធ្មត់នៅជាមួយព្រះជំនួយ ការធូរស្រាលនៅ ជាមួយការឈឺចាប់ សេចក្តីលំបាកនៅជាមួយសេចក្តីស្រណុក ពិតណាស់ សេចក្តីលំបាកនៅជាមួយ សេចក្តីស្រណុក "1" (تفسير نور الثقلين) រក្ខ ៩៤ ហ្វាខ្លីស្ទី ១៣)

فَإِذَا فَرَغْتَ فَانصَبْ ﴿١﴾

៧. ពេលណាអ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង ។

អ៊ីម៉ា អាចិ យ៉ុក្តុហ្វារ صلوات الله عليه والسلام មានវចនៈថា៖ "ទាល់តែអស់ឡោះហ្វាដាក់ចុះមកនូវអាយ៉ាស្តុមួយ ទើប រឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم ហ៊ានថ្លែងអំពីអ្នកស្នងព្រះអង្គ صلوات الله عليه وآله وسلم ឬព្រះអង្គ صلوات الله عليه وآله وسلم មិនបណ្តោយឲ្យឱកាសល្អកន្លង ផុតទៅទេ ។ លុះរឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم បានដឹងពេលដែលព្រះអង្គ صلوات الله عليه وآله وسلم នឹងចាកពីលោកនេះ អាយ៉ាស្តុនេះ ត្រូវបានដាក់ចុះមកគឺ "ពេលណាអ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង ។ ចូរអ្នកផ្តោតសេចក្តី សង្ឃឹមទៅលើព្រះម្ចាស់អ្នក ។" ក្នុងអាយ៉ាស្តុនេះ អស់ឡោះហ្វា صلوات الله عليه وآله وسلم មានព្រះបន្ទូលថា៖ "កាលណាអ្នកបាន បំពេញបេសកកម្មសាស្តារបស់អ្នករួចស្រេចហើយ ចូរអ្នកតែងតាំង (نصب) អុលី صلوات الله عليه والسلام ជាអ្នកស្នងអ្នក صلوات الله عليه وآله وسلم ហើយចូរអ្នក صلوات الله عليه وآله وسلم ប្រកាសរឿងនេះឲ្យជ្រាប ។" ដូច្នេះរឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم ក៏បានថ្លែងថា៖ "អ្នកណាដែល យកខ្ញុំ صلوات الله عليه وآله وسلم ជាម៉ៅឡារបស់ខ្លួន អុលី صلوات الله عليه والسلام ជាម៉ៅឡារបស់អ្នកនោះ ។ អស់ឡោះហ្វា صلوات الله عليه وآله وسلم អើយ! សូមព្រះអង្គ صلوات الله عليه وآله وسلم ស្រឡាញ់អ្នកណាដែលស្រឡាញ់អុលី صلوات الله عليه والسلام សូមព្រះអង្គ صلوات الله عليه وآله وسلم ស្អប់អ្នកណាដែលស្អប់អុលី صلوات الله عليه والسلام សូម ព្រះអង្គ صلوات الله عليه وآله وسلم ជួយអ្នកណាដែលជួយគាំទ្រអុលី صلوات الله عليه والسلام សូមព្រះអង្គ صلوات الله عليه وآله وسلم ដាក់ទោសអ្នកណាដែលបដិសេធមិន ទទួលស្គាល់អុលី صلوات الله عليه والسلام ។" រឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم បានថ្លែងដូច្នេះបីដងផ្ទុយៗ ។ ប្រជារាស្ត្រចង់ប្រទូស ប្រឆាំងអុលី صلوات الله عليه والسلام ។ ដូច្នេះរឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم បានថ្លែងថា៖ "អស់ឡោះហ្វា صلوات الله عليه وآله وسلم អើយ! សូមព្រះអង្គ صلوات الله عليه وآله وسلم បញ្ជូនត្រឡប់វិញអ្នកណាដែលស្រឡាញ់ព្រះអង្គ صلوات الله عليه وآله وسلم និងទូលព្រះបង្គំជាខ្ញុំ صلوات الله عليه وآله وسلم ហើយដែលព្រះអង្គ صلوات الله عليه وآله وسلم និង ទូលព្រះបង្គំជាខ្ញុំ صلوات الله عليه وآله وسلم ស្រឡាញ់ដែរនោះ ។" មុននេះ រឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم បានថ្លែងថា៖ "អុលី صلوات الله عليه والسلام ជា ម្ចាស់របស់អស់មុស្លីម ។ អុលី صلوات الله عليه والسلام ជាសសរទ្រង់របស់សាសនាអ៊ីស្លាម ។ គេ صلوات الله عليه والسلام នឹងតស៊ូដើម្បីអាល់- ហ្វាក្វុ(សច្ចធម៌) ពេលអត់ពីខ្ញុំ صلوات الله عليه وآله وسلم ទៅ ។ អាល់-ហ្វាក្វុ(សេចក្តីពិត)នៅជាប់នឹងអុលី صلوات الله عليه والسلام ជានិច្ច ។" នេះ គឺព្រះឆន្ទៈរបស់រឹស្វិលុលឡោះហ្វា صلوات الله عليه وآله وسلم ។" (តាហ្វ្សៀវ ហ្វ្រីត ទំព័រ ២១៦)

وَالِى رَّبِّكَ فَارْغَب ﴿٢﴾

៨. ហើយចូរអ្នកផ្តោតសេចក្តីសង្ឃឹមទៅលើព្រះម្ចាស់អ្នក ។

អធិប្បាយអាយ៉ាស្តុ ៧-៨

1. وَعَنْ أَبِي حَاتِمٍ الرَّازِيِّ: أَنَّ جَعْفَرَ بْنَ مُحَمَّدٍ (عَلَيْهِمَا السَّلَامُ) قَرَأَ "فَإِذَا فَرَغْتَ فَانصَبْ" قَالَ: «فَإِذَا فَرَغْتَ" مِنْ إِكْمَالِ الشَّرِيعةِ "فَانصَبْ" عَلِيًّا هُمْ إِمَامًا».

១. អាចិ ហ្វាទីម អាស្រ័យ-រឹស្វិ បានឲ្យដឹងថា យ៉ុក្តុហ្វារ ប៊ិន មូហ្វាម៉ាដ្ឋ صلوات الله عليه والسلام បានសូត្រ [៩៤:៧] ពេលណា អ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង ។ ព្រះអង្គ صلوات الله عليه والسلام បានសម្តែងធម៌ថា៖ "[៩៤:៧] ពេលណាអ្នក ទំនេរហើយ ពីការបញ្ចប់ច្បាប់ស្តារអ៊ីស្លាមសព្វគ្រប់ ពេលនោះចូរអ្នកតែងតាំង អុលី صلوات الله عليه والسلام ជាអ៊ីម៉ា صلوات الله عليه والسلام ឲ្យពួកគេ ។" (المناقب 3: 23)

2. علي بن إبراهيم، في معنى السورة: أ لَمْ نَشْرَحْ لَكَ صَدْرَكَ قَالَ: بعلي، فجعلناه وصيك، قال: حين فتحت مكة، و دخلت قريش

في الإسلام، شرح الله صدره ويسره، وَوَضَعْنَا عَنكَ وَزَكَّ قَالَ: ثقل الحرب اللذي أَنْقَضَ ظَهْرَكَ أَي أَنْقَلْ ظَهْرَكَ وَرَفَعْنَا لَكَ ذِكْرَكَ، قال: تذكر إذا ذكرت، و هو قول الناس: أشهد أن لا إله إلا الله، و أن محمدا رسول الله.

២. ពាក់ព័ន្ធនឹងន័យរបស់សូរ្យវិញ្ញាណកម្ម អាល់ ប៊ីន អ៊ីប័រហ្វឹមបានថ្លែងថា [៩៤:១] តើយើងមិនបានពង្រីក ទ្រូងអ្នកទេ? អ៊ីម៉ា صلوات الله عليه والسلام មានវចនៈថា៖ "ដោយអាល់ صلوات الله عليه والسلام ដូច្នោះយើង عز បានតែងតាំងគេ صلوات الله عليه والسلام ជា ឧត្តរាធិការ صلوات الله عليه والسلام របស់អ្នក صلوات الله عليه وآله وسلم ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "កាលគេបានច្បាំងដណ្តើមយកម៉ាកកាសូ បាន ហើយពួកគូរ៉យ័ស្ត្រីបានចូលសាសនាអ៊ីស្លាម អល់ឡោះហ្វ៊ី عز បានពង្រីកទ្រូងព្រះសាស្តា صلوات الله عليه والسلام ហើយ បានធ្វើឲ្យព្រះអង្គ صلوات الله عليه وآله وسلم មានការងាយស្រួល ។" ពាក់ព័ន្ធនឹង [៩៤:២] យើងបានដោះអ្នកឲ្យរួចពីបន្ទុកធ្ងន់ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "ទម្ងន់សង្គ្រាម ។ [៩៤:៣] ដែលសង្កត់លើខ្នងអ្នកយ៉ាងធ្ងន់ ពោលគឺ ធ្ងន់ លើខ្នងអ្នក صلوات الله عليه وآله وسلم ។" ពាក់ព័ន្ធនឹង [៩៤:៤] យើងលើកតម្កើងឲ្យអ្នកនូវពិស្សុតសព្វអ្នក ព្រះអង្គ صلوات الله عليه والسلام មាន វចនៈថា៖ "ពិស្សុតសព្វរបស់អ្នក صلوات الله عليه وآله وسلم ពេលគេថ្លែងអំពីពិស្សុតសព្វនោះ ហើយនេះគឺសម្តីរបស់មនុស្សគឺ៖ َأَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ، وَ أَنَّ مُحَمَّدًا رَسُولُ اللَّهِ (ខ្ញុំសូមសច្ចាថាពុំមានព្រះផ្សេងពីអល់ឡោះហ្វ៊ី عز ឡើយ ហើយខ្ញុំ សូមសច្ចាថាមូហាំម៉ាដ្ត عز ជាព្រះសាស្តារបស់អល់ឡោះហ្វ៊ី عز ។)"

ثم قال: فَإِنَّ مَعَ الْعُسْرِ يُسْرًا، قال: ما كنت فيه من العسر أتاك اليسر، فإذا فرغت من حجة الوداع فانصب أمير المؤمنين (عليه السلام) و إلى رَبِّكَ فَارْغَبْ.

បន្ទាប់មក អល់ឡោះហ្វ៊ី عز មានព្រះបន្ទូលថា [៩៤:៦] មែន សេចក្តីលំបាកនៅជាមួយសេចក្តីស្រណុក ។ អ៊ីម៉ា صلوات الله عليه والسلام មានវចនៈថា៖ "អ្នក صلوات الله عليه وآله وسلم តែងតែនៅក្នុងសេចក្តីលំបាកវេទនា សេចក្តីងាយស្រួលមកដល់ ហើយ ។ ពាក់ព័ន្ធនឹង [៩៤:៧] ពេលណាអ្នកទំនេរហើយ ពេលនោះចូរអ្នកតែងតាំង អ៊ីម៉ា صلوات الله عليه والسلام មាន វចនៈថា៖ "ពេលណាអ្នករួចរាល់ពីឱកាសលាភ្នាក់ពិធីហ្វាចូហើយ ចូរអ្នកតែងតាំងអាមីរុល-មុអ៊ីមីនីន [៩៤:៨] ហើយចូរអ្នកផ្តោតសេចក្តីសង្ឃឹមទៅលើព្រះម្ចាស់អ្នក ។" (تفسير القمي 2: 428)

ពាក្យរាយ

-អាយុសុត្រូវកាត់ចោល [៩៤:១] និង [៩៤:៤] ។ អ៊ុសម៉ានជាអ្នកកាត់ចោល ។.....7